


ប្រសិនបើអ្នក មានអារម្មណ៍ដឹងថាញ័ររង្គើ ឬ ទទួលបានការឲ្យសញ្ញាដាស់តឿន៖

ប្រសិនបើអ្នក	 ទម្លាក់ខ្លួនចុះ!	 គ្របទទូរ!	 ទប់អោយជាប់!
ប្រើប្រាស់ ឈើច្រត់	 ទម្លាក់ខ្លួនចុះ!	 គ្របទទូរ!	 ទប់អោយជាប់!
ប្រើប្រាស់ស៊ីម ជំនួយដើរ	 ចាក់ខ្លាស់កង់!	 គ្របទទូរ!	 រង់ចាំ!
ប្រើប្រាស់កៅអី កង់រុញ	 ចាក់ខ្លាស់កង់!	 គ្របទទូរ!	 រង់ចាំ!

EarthquakeCountry.org/step5